

# សំដែងអំពីវិធីវេនភក្តី ១៤ប្រការ

បើអុបាសកអុបាសិកាមានបសាទសទ្វា គឺជំនឿប្រកបដោយសេចក្តីជ្រះថ្លាកើតឡើងក្នុងសន្តាន មានប្រាថ្នានឹងវេនភក្តីទាំង ១៤ប្រការ ភក្តីណាមួយក៏បានតាមប្រាថ្នា។

## ភក្តី១៤ប្រការ

- ១ - សង្ឃភក្តី វេនភក្តីដល់សង្ឃ។
- ២ - អុទ្ធសភក្តី វេនភក្តីដល់ភិក្ខុ ១ , ២ , ៣ អង្គជាដើម តាមពាក្យដែលសង្ឃសំដែងអោយ។
- ៣ - និមន្តនភក្តី វេនភក្តីដល់ភិក្ខុដែលខ្លួននិមន្តមកហើយប្រគេន។
- ៤ - សលាកភក្តី វេនភក្តីដល់ភិក្ខុទាំងឡាយដែលខ្លួនសរសេរឈ្មោះក្នុងស្លាកហើយចាប់។
- ៥ - បក្ខិកភក្តី វេនភក្តីដល់ភិក្ខុសង្ឃក្នុងសុក្តបក្ខ គឺចំណែកខាងខ្នើត រីកាលបក្ខ គឺចំណែកខាងរនោច តែក្នុង១បក្ខប្រគេនតែ១ថ្ងៃ មិនមានកំណត់ថ្ងៃណា។
- ៦ - អុបាសចិកភក្តី វេនភក្តីដល់ភិក្ខុសង្ឃក្នុងថ្ងៃអុបាសថកាល។
- ៧ - បាជិបាទិកភក្តី វេនភក្តីដល់ភិក្ខុសង្ឃក្នុងថ្ងៃ១កើត រឺ១រោច។
- ៨ - អាគន្តកភក្តី វេនភក្តីដល់ភិក្ខុសង្ឃដែលទើបមកដល់ថ្មី។
- ៩ - គមិកភក្តី វេនភក្តីដល់ភិក្ខុសង្ឃដែលមានដំណើរនឹងទៅកាន់ទីណាមួយ។
- ១០ - គិលានភក្តី វេនភក្តីដល់ភិក្ខុសង្ឃដែលមានជំងឺ។
- ១១ - គិលានុបដាកភក្តី វេនភក្តីដល់ភិក្ខុសង្ឃជាអ្នករក្សាជំងឺភិក្ខុសាមណេរផងគ្នា។
- ១២ - និច្ចភក្តី វេនភក្តីដែលត្រូវប្រគេនជានិច្ចដល់ភិក្ខុសង្ឃ។
- ១៣ - កុជិកភក្តី វេនភក្តីដល់ភិក្ខុសង្ឃនូវទីលំនៅ មានកុជិជាដើម ( ភក្តី នេះហៅបានតាមឈ្មោះទឹកនៃឆ្នេរដែលសង្ឃនៅ ) ។
- ១៤ - វារភក្តី វេនភក្តីដល់ភិក្ខុសង្ឃដោយចាត់ចែងជាវេន។

ភក្តីទាំង១៤ ប្រការនេះ បើទាយកប្រាថ្នានឹងវេរភក្តីណាមួយ ត្រូវដាក់ឈ្មោះភក្តី នោះ ត្រង់បាលីដែលវង់  
ក្រចកយ៉ាងនេះ ( ) ទុកនោះចុះ។

នមោ តស្ស ភគវតោ អរហតោ សម្មសម្ពុទ្ធស្ស (សូត្របីចប់)  
អយំ នោ ភន្តេ បិណ្ណបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ អុ  
ប្បាទិតោ មាតាបិតុអាទិកេ គុណវន្តេ អុទ្ធិស្ស អិមំ (អិត្តន្ទាមំ)  
សបរិក្ខារំ ពុទ្ធប្បមុខស្ស សង្ឃស្ស ទេម តេគុណវន្តាទយោ អិ  
មំ (អិត្តន្ទាមំ) អត្តនោ សន្តកំ វិយ មញ្ញមាណា អនុមោទនុ អនុ  
មោទិត្វាន យថិច្ឆិតសម្បត្តិហិ សមិជ្ឈនុ សព្វទុក្ខា បមុញ្ញនុ អិមិ  
នា និស្សន្ទេន។ ទុតិយម្បិ.....។ តតិយម្បិ.....។

បើមានរៀបគោដនាហារដោយឡែកផ្សេងជាដង្វាយព្រះពុទ្ធរូបក្នុងទីនោះ ទើបត្រូវដាក់បាលីថា ពុទ្ធប្បមុ  
ខស្ស នេះ បើមិនមានដង្វាយព្រះពុទ្ធរូបទេ កុំដាក់បាលីនេះ។ ប៉ែកខាងសេចក្តីប្រែក៏ដូចគ្នា។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្នើម រឹចង្វាន់បិណ្ណបាត នៃយើងខ្ញុំទាំងឡាយនេះ ប្រកបដោយធម៌  
បានមកដោយធម៌ កើតឡើងដោយធម៌ យើងខ្ញុំទាំងឡាយ សូមអុទ្ធិសចំពោះ ដល់លោកអ្នកដ៏មានគុណ  
ទាំងឡាយ មានមាតាបិតាជាដើម យើងខ្ញុំទាំងឡាយ វេរនូវ(សង្ឃភក្តី)នេះ ព្រមទាំងបរិក្ខារ ប្រគេនដល់  
ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមនោះ សំ  
គាល់នូវ (សង្ឃភក្តី) នេះថាដូចជារបស់នៃខ្លួន ហើយសូមអនុមោទនាយកចុះ លុះអនុមោទនារួចហើយ  
សូមអោយរួចរដោះ ចាកទុក្ខទាំងពួង អោយបានសម្បត្តិទាំងឡាយពាប្រការ គឺសម្បត្តិមនុស្ស១ សម្បត្តិទេ  
វតា១ សម្បត្តិព្រះនិព្វាន១ ដោយសមគួរ តាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះ  
ដោយអំណាចផលាអាទិសង្ឃ ដែលហូរជូនមក មិនដាច់នេះហោង។.....អស់វារៈ២ដង ផង។.....អស់វា  
រៈបីដងផង។

ត្រង់បទថា អិត្តន្ទាមំ អាចបញ្ចូលឈ្មោះភក្តីតាមប្រាថ្នា យ៉ាងដូច សង្ឃភក្តី បញ្ចូលថា សង្ឃភក្តី (នូវស

ដួងក្តី។

# បើវេរចតុប្បថ្វ័យជាសង្ឃទាន

មយំ ភន្តេ អិមេចត្តារោ បច្ចយេ អិធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃេអិមេចត្តារោ  
បច្ចយេ បដិគ្គណ្ណតុ អម្ពាភំ ទីយវត្ថំ អត្តាយ ហិតាយ សុខាយ។ ទុតិយម្បិ .....។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវបច្ច័យទាំង ឡាយបួននេះ មកតំក  
ល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយកនូវបច្ច័  
យទាំងឡាយនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយអស់  
កាលជាអង្វែងទៅ ហោង។ ....អស់វារៈពីរដងផង។ .....អស់វារៈបីដងផង។

# វេរចតុប្បថ្វ័យដល់ភិក្ខុមួយអង្គ

មយំ ភន្តេ អិមេ ចត្តារោ បច្ចយេ អិធានេត្វា អាយស្មតោ ទេម សាធុ ភន្តេ អាយស្មា អិមេ  
បច្ចយេ បដិគ្គណ្ណតុ អម្ពាភំ ទីយវត្ថំ អត្តាយ ហិតាយ សុខាយ។ ទុតិយម្បិ .....។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះករុណាដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវបច្ច័យទាំងឡាយ បួននេះ មកតំកល់ទុក  
ក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះករុណាដ៏មានអាយុ បពិត្រ ព្រះករុណាដ៏ចម្រើន សូមព្រះករុណាទទួល  
យកនូវបច្ច័យទាំងឡាយនេះ ដើម្បីសេចក្តី ចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំង  
ឡាយ អស់កាលជាអង្វែងទៅហោង។ ....អស់វារៈពីរដងផង។ .....អស់វារៈបីដងផង។

# វេរកថិនទានដល់ព្រះសង្ឃ

អិម ទុស្សំ កចិនថីរំ សង្ឃស្ស ទេម។ ទុតិយម្បិ ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្លើយ យើងខ្ញុំទាំងឡាយ សូមអរនូវសំពត់នេះ ជាសំពត់ដើម្បីកចិនថី  
រ ប្រគេនដល់ព្រះសង្ឃ។ ....អស់វារៈពីរដងផង។ .....អស់ វារៈបីដងផង។

រឺនឹងអេថា អិម រត្តំ កចិនថីរំ សង្ឃស្ស ទេម ដូច្នោះក៏បាន សេចក្តីប្រែដូចគ្នា។

## វេរគ្រឿងបរិក្ខាជាបរិវារកចិនថាដូច្នោះ

យេនម្នាក់ កចិនំ គហិតំ កចិនានិសង្ឃានិ តស្សរ ទេម។ ទុតិយម្បិ ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្លើយ រីកចិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់អង្គណា បានទទួល  
កាន់យកហើយ យើងខ្ញុំទាំងឡាយ សូមអរនូវគ្រឿងបរិក្ខាជាបរិវារនៃកចិនទាំងឡាយ ប្រគេនដល់លោក  
ម្ចាស់អង្គនោះ។.....អស់វារៈពីរដងផង។ .....អស់វារៈបីដងផង។

សំពត់៧ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាត ទុកអោយជាសំពត់សមណបរិក្ខារនោះគឺ

- ១ - សំពត់ត្រៃថីរវ១
- ២ - សំពត់សំរាប់ត្រៃថីរវ១
- ៣ - សំពត់សំរាប់អង្គុយ១
- ៤ - សំពត់សំរាប់ក្រាលជាកំរាល១
- ៥ - សំពត់សំរាប់គ្របបូសរឺដំបៅ១
- ៦ - សំពត់សំរាប់ជូតមុខគឺកន្សែង១
- ៧-សំពត់តូចរឺធំជាងប្រមាណ ហៅថា សំពត់បរិក្ខាចោឡៈ១

បញ្ចូលជាមួយសំរាប់សំពត់ត្រងទឹក១ សំពត់ចំណាំវស្សា១ សំពត់អចេកថីរវ១ ថែមទៀតជា១០

សំពត់ទាំង ១០ប្រការនេះបើទាយកមានប្រាជ្ញានឹងវេរសំពត់ណាមួយដល់សង្ឃ តែសំពត់នោះមានតែមួយ  
ត្រៃ រឺ១ផ្នត់ ត្រូវដាក់ឈ្មោះសំពត់នោះជាបាលីអែកវចនៈ បញ្ចូលអេដូចមានសំណៅទុក ជាបែបខាងមុខ  
នេះទាំ១០ប្រការគឺ

- ១ - អិម៉ តិចីវរំ នូវត្រៃចីវរនេះ។
- ២ - អិម៉ វស្សិកសាជិកំ នូវសំពត់សំរាប់ដូតទឹកភ្លៀងនេះ
- ៣ - អិម៉ និសីទនំ នូវសំពត់សំរាប់ទ្រាប់អង្គុយនេះ។
- ៤ - អិម៉ បច្ចុត្តរណំ នូវសំពត់សំរាប់ក្រាលនេះ។
- ៥ - អិម៉ កណ្តុប្បដិញ្ញាទី នូវសំពត់សំរាប់គ្របបូសវីគ្របដំបៅ។
- ៦ - អិម៉ មុខបុញ្ញានចោឡំ នូវសំពត់សំរាប់ជូនមុខគឹកនៃរូង។
- ៧ - អិម៉ បរិក្ខារចោឡំ នូវសំពត់បរិក្ខារចោឡំនេះ។
- ៨ - អិម៉ បរិសារនំ នូវសំពត់សំរាប់ត្រងទឹកនេះ។
- ៩ - អិម៉ វស្សាវាសិកំ នូវសំពត់ចំណាំវស្សានេះ។
- ១០ - អិម៉ អច្ចេកចីវរំ នូវសំពត់អច្ចេកចីវរនេះ។

សំពត់ទាំង ១០ប្រការនេះ បើត្រូវការនឹងវេរប្រគេនសំពត់ណាមួយ អោយយកឈ្មោះសំពត់ដែលមានសំណៅ ជាបែបទុកនោះ មកដាក់ជាបាលីដែលសំរាប់សូត្រវេរ ត្រង់កន្លែងដែលមានរង់ក្រចកទុកស្រាប់ ហើយនោះចុះ។

## វេរត្រៃចីវរថា

មយំ ភន្តេ អិម៉ (តិចីវរំ) អិធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃេ អិម៉ (តិចី វំ)  
 បដិគ្គណ្តតុ អម្ពាភំ ទីយរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ.....តតិយម្បិ.....។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវ(ត្រៃចីវរ)នេះ មកតំកល់ទុកនៅទីនេះ សូមវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយកនូវ(ត្រៃចីវរ)នេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជា អង្វែងទៅហោង។ .អស់វារៈពីរដងផង។..អស់វារៈបីដងផង។

សំពត់១០ ប្រការនេះ បើប្រាថ្នានឹងវេរសំពត់ណាមួយដល់ព្រះសង្ឃ តែសំពត់នោះ មានច្រើនត្រៃ រឺច្រើន ផ្គត់ ត្រូវអោយយកឈ្មោះសំពត់នោះជាបាលីពហុវចនៈ មកដាក់បញ្ចូលវេរដូចមានសំណៅបែបទុកនៅ ខាងក្រោមនេះស្រាប់។

- ១ - អិមានិ តិចីវរានិ នូវត្រៃចីវរ ( ទាំងឡាយនេះ ) ។
- ២ - អិមានិ វស្សិកសាដិកាយោ នូវសំពត់សំរាប់ដូតទឹកភ្លៀង (..)។
- ៣ - អិមានិ និសីទនានិ នូវសំពត់សំរាប់ទ្រាប់អង្គុយ (..) ។
- ៤ - អិមានិ បច្ចត្តរណានិ នូវសំពត់សំរាប់ក្រាល (..) ។
- ៥ - អិមានិ កណ្តប្បដិញ្ញទីនិ នូវសំពត់សំរាប់គ្របបូសរឺគ្របដំបៅ (..) ។
- ៦ - អិមានិ មុខបុញ្ញនចោឡានិ នូវសំពត់សំរាប់ជូនមុខគឺកន្សែង (..) ។
- ៧ - អិមានិ បរិក្ខារចោឡានិ នូវសំពត់បរិក្ខារចោឡៈ (..) ។
- ៨ - អិមានិ បរិសាវនានិ នូវសំពត់សំរាប់ត្រងទឹក (..) ។
- ៩ - អិមានិ វស្សាវាសិកានិ នូវសំពត់ចំណាំវស្សា (..) ។
- ១០ - អិមានិ អច្ចេកចីវរានិ នូវសំពត់អច្ចេកចីវរ (..) ។

(..)=( ទាំងឡាយនេះ )

អិមំ, អិមានិ ប្រែថា នេះ ជាពាក្យចង្អុលរបស់ដែលនៅក្នុងហត្ថបាលីនៃទាយកអ្នកវេរ បើរបស់ក្រៅហត្ថ បាលីទាយកអ្នកវេរត្រូវថា អេតំ អេតា អេតានិ ប្រែថា នោះ។

សំពត់ទាំង ១០ប្រការនេះ បើត្រូវការនឹងវេរប្រគេនសំពត់ណាមួយ អោយយកឈ្មោះសំពត់ដែលមានសំ ណៅ ជាបែបទុកនោះមកដាក់ជាបាលីដែលសំរាប់សូត្រវេរ ត្រង់កន្លែងដែលមានរង់ក្រចកទុកស្រាប់ហើ

យនោះចុះ។

## វេរសំពត់សំរាប់ងូតទឹកភ្លៀងថា

មយំ ភន្តេ អិមាទិ (វស្សិកសាធិកាយោ) អិធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ អិមា (វស្សិ  
កសាធិកាយោ) បដិគ្គណ្ណតុ អម្ពាកំ ទីយរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ...។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវ(សំពត់សំរាប់ងូតទឹកភ្លៀងទាំងឡា  
យ)នេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួ  
លយកនូវ (សំពត់សំរាប់ងូតទឹកភ្លៀងទាំងឡាយ)នេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេច  
ក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។...អស់វារៈពីរដងផង...អស់វារៈ បីដងផង។

## វេរសង្ឃទាន

មយំ ភន្តេ អិមាទិ ខាទនិយភោជនីយាទីនិ សង្ឃោ សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ អិមា ខាទិយ  
ភោជនីយាទីនិ បដិគ្គណ្ណតុ អម្ពាកំ ទីយរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បានតាក់តែងនូវវត្ថុទាំងឡាយ មានខាទនីយ  
ភោជនីយាហារ គឺបង្អែម និងចំអាបជាដើមនេះ ហើយវេរ ប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន  
សូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយ មានបង្អែម និងចំអាបជាដើមនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជា  
ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។ អស់វារៈពីរ ដងផង..



អស់វារៈបីដងផង។

## វេរគណទាន

មយំ ភន្តេ អិមានិ ខាទនិយភោជនីយាទីនិ សជ្ជេត្វា សីលវន្តានំ ទេម សាធុ ភន្តេ សីលវន្តោ អិមានិ  
ខាទិយភោជនីយាទីនិ បដិគ្គ ណ្ហតុ អម្ពាកំ ទីយរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ។ តតិយម្បិ។

ប្រែថា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើនឆ្លើយ យើងខ្ញុំទាំងឡាយ បានតាក់តែង នូវវត្ថុទាំងឡាយ មានខា  
ទនីយភោជនីយាហារ គឺបង្អែមនិងចំអាបជាដើមនេះ ហើយវេរប្រគេន ដល់លោកម្ចាស់អ្នកមានសីលទាំង  
ឡាយ បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន សូមលោកម្ចាស់អ្នកមានសីលទាំងឡាយ ទទួលយកនូវវត្ថុទាំង  
ឡាយ មានបង្អែមនិងចំអាបជាដើមនេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់  
យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។...អស់វារៈពីរ ដងផង...អស់វារៈបីដង ផង។

## វេរបាដិបុគ្គលិកទាន

មយំ ភន្តេ អិមានិ ខាទនិយភោជនីយាទីនិ សជ្ជេត្វា សីលវតោ ទេម សាធុ ភន្តេ សីលវា អិមានិ ខាទិយភោជនីយាទីនិ  
បដិគ្គណ្ហតុ អម្ពាកំ ទីយរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ។ តតិយម្បិ។

ប្រែថា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើនឆ្លើយ យើងខ្ញុំទាំងឡាយ បានតាក់តែង នូវវត្ថុទាំងឡាយ  
មានខាទនីយភោជនីយាហារ គឺបង្អែមនិងចំអាបជាដើមនេះ ហើយវេរប្រគេនដល់ព្រះករុណា  
បពិត្រព្រះករុណាដ៏ចម្រើន សូមលោកអ្នកមានសីល ទទួលយកនូវវត្ថុទាំងឡាយ មានបង្អែមនិងចំអាបជាដើមនេះ

ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែង  
ទៅហោង។...អស់វារៈពីរ ដងផង...អស់វារៈបីដង ផង។

## វេរអង្ករដល់ព្រះសង្ឃថា

មយំ ភន្តេ អិមា និ តណ្ហាលានិ អិធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ អិមា  
តណ្ហាលានិ បដិគ្គណ្ហតុ អម្ពាភំ ទីយវត្ថុំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ។ តតិយម្បិ។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចំរើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវអង្ករទាំង ឡាយនេះ មកតំកល់ទុក  
ក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវអង្ករទាំងឡាយ  
នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយអស់កាលជាអង្វែង  
ទៅហោង ។...អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

## វេរផ្លែឈើផ្សេងៗថា

មយំ ភន្តេ អិមា និ នានាផលានិ អិធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ អិមា នានា  
ផលានិ បដិគ្គណ្ហតុ អម្ពាភំ ទីយវត្ថុំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចំរើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវផ្លែឈើផ្សេងៗទាំងឡាយនេះមក  
តំកល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវផ្លែ  
ឈើផ្សេងៗទាំងឡាយនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ  
អស់កាលជាអង្វែងទៅហោង។...អស់វារៈពីរដងផង...អស់វារៈបីដង ផង។

# វេរគ្រឿងសេនាសនៈ

## បើវេររោងអុបោសថ គឺវិហារ

មយំ ភន្តេ អិមានិ (អុបោសថាគារំ) កាវេត្វា អុបោសថ បវរណាទិសង្ឃកម្មករណ  
ត្ថាយ ចាតុទ្ធិសស្ស ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ ភិក្ខុសង្ឃា អមំ (អុបោសថាគារំ)  
បដិគ្គ ណ្ហតុអម្ពាភំ ទីយវត្ថំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពីរសង្ឃដ៏ចម្រើនឆ្លើយ យើងខ្ញុំទាំងឡាយ បានចាត់ចែងធ្វើនូវ (រោងសំរាប់ធ្វើនូវអុបោសថ)នេះ ហើយវេរប្រគេន ដល់ព្រះភិក្ខុសង្ឃ ដែលមកអំពីទិសទាំងបួន ដើម្បីប្រយោជន៍ដល់កិរិយាធ្វើនូវសង្ឃកម្ម មានអុបោសថកម្ម និងបវរណាកម្មជាដើម បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃទទួលយកនូវ(រោងសំរាប់ ធ្វើនូវអុបោសថ)នេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។...អស់វារៈពីរដងផង...អស់វារៈ បីដងផង។

- វេរសាលាថា អិមំ សាលំ នូវសាលានេះ
- វេរកប្បិយកុដិថា អិមំ កប្បិយកុដី នូវកប្បិយកុដិនេះ។
- វេរកុដិតូច រឺតូបថា អិមំ កុដី នូវកុដិតូចនេះ រឺតូបនេះ។
- វេរកុដិធំថា អិមំ វិហារំ នូវកុដិធំនេះ។
- វេរបង្គន់ថា អិមំ វច្ឆកុដី នូវបង្គន់នេះ។

បើប្រាថ្នានឹងវេរសាលាក្តី កប្បិយកុដិក្តី កុដិតូចក្តី កុដិធំក្តី បង្គន់ក្តី ទាំង៥យ៉ាងនេះ និងវេរបស់ណាមួយ អោយយកឈ្មោះរបស់នោះ ទាំងបាលីទាំងសំរាយត្រង់កន្លែងដែលរង់ក្រចកនោះហើយសូត្រវេរចុះ

## វេរគុកណ្ណ

មយំ ភន្តេ អិមំ គុកណ្ណំ អិធានេត្វា ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ ភិក្ខុសង្ឃោ អិមំគុ  
កណ្ណំ បដិគ្គណ្ណតុ អម្ពាភំ ទីយវត្ថុំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវគុកណ្ណនេះ មកតំកល់ទុកក្នុងទី  
នេះ ហើយវេរប្រគេនដល់ព្រះភិក្ខុសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃទទួលយកនូវគុកណ្ណ  
នេះ ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែង  
ទៅហោង។ ...អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

## វិធីវេរគ្រឿងភោសជ្ជៈ

### វេរទឹកឃ្មុំ

មយំ ភន្តេ អិមំ (មជ្ជំ) អិធានេត្វា ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ ភិក្ខុសង្ឃោ អិមំ (មជ្ជំ) បដិគ្គណ្ណតុ អម្ពាភំ ទីយវត្ថុំ  
អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ...។ តតិយម្បិ ...។

ប្រែថា បពិត្រព្រះគម្ពែងសង្ឃដ៏ចម្រើនឆ្នើម យើងខ្ញុំទាំងឡាយ បាននាំនូវ(ទឹកឃ្មុំ)នេះ មកតំកល់ទុកក្នុងទី  
នេះ សូមវេរប្រគេនដល់ព្រះភិក្ខុសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃទទួលយកនូវ(ទឹកឃ្មុំ)នេះ  
ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅ  
ហោង។ ...អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

វេរប្រេង អិមំ គេលំ នូវប្រេងនេះ

វេរទឹកអំពៅ អិមំ ជាណិតំ នូវទឹកអំពៅនេះ

វេរទឹកក្តោត អិមំ តាលោទកំ នូវទឹកក្តោតនេះ

វេរថ្នាំរំដាប់ពោគ អិម៉ូ គីលានភេសជ្ជៈ នូវថ្នាំសំរាប់រក្សានូវមនុស្សឈឺនេះ

បើប្រាថ្នានឹងវេរប្រេងក្តី, ទឹកអំពៅក្តី, ទឹកត្នោតក្តី, ថ្នាំរក្សានូវជំងឺក្តី ទាំង៤នេះរបស់ ណានិមួយ អោយ  
ឈ្មោះរបស់នោះត្រង់រង់ក្រចកទាំងបាលីរឹសរាយ ទៅតាមឈ្មោះ វត្ថុទាំងឡាយនោះចុះ។

វិធីវេរបថ្នាំទាំង៤ ប្រការ ចប់ដោយសង្ខេបតែប៉ុណ្ណោះ